



**ក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា**

របាយការណ៍

បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត

ដើម្បីឈានទៅសម្រេចទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន ទប់ស្កាត់ភាពងាយរងគ្រោះនៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ ដែលប្រកាសដាក់ឱ្យប្រើដោយសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ ក្រុងមុំទី៣ និងមុំទី៤ នៃចតុកោណ ទី៤ ស្តីពីការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម និងការជំរុញគោលនយោបាយជាតិប្រជាជន និងសមភាពយេនឌ័រ បាន បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីត មន្ត្រីរាជការស៊ីវិល។

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ក្រសួង ស.អ.យ បានដាក់ចេញនូវយុទ្ធសាស្ត្រ ៣យ៉ាង និងកម្មវិធីអាទិភាពចំនួន ៨ចំណុច ដំបូងទី៣ គឺ (ក).យុទ្ធ សាស្ត្រ ៣យ៉ាង រួមមាន (១). បង្កើនប្រសិទ្ធភាពសេវាសុខុមាលភាពសង្គម (២). ពង្រឹងពង្រីកប្រព័ន្ធសន្តិសុខសង្គម និង(៣).ពង្រឹងសមត្ថភាពស្ថាប័ន និងកៀរគរប្រកបដោយជនរងគ្រោះ និងងាយរងគ្រោះ និងកិច្ចការគ្រួសារ (២).អភិវឌ្ឍសុខុមាល ភាពកុមារ និងយុវនីតិសម្បទា (៣).អភិវឌ្ឍសុខុមាលភាពជនពិការ (៤).អភិវឌ្ឍសុខុមាលភាពមនុស្សចាស់ (៥). អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល (៦).អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន (៧).សិក្សា ស្រាវ ជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា និង(៨).អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជា ដៃគូ។

ជាអាទិ៍ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាអនុវត្តសម្រេចបាន លទ្ធផលដូចខាងក្រោម៖

I-លទ្ធផលការងារ

១.ការងារអាទិភាពទី ១

អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងងាយរងគ្រោះ និងកិច្ចការគ្រួសារ

ក-ការងារសង្គ្រោះបន្ទាន់ដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានានាំយក អំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះចំនួន ៤១៩គ្រួសារ ក្នុងនោះ កំពង់ចាម ចំនួន ០៥គ្រួសារ កំពតចំនួន ១១ កំពង់ឆ្នាំងចំនួន ០១គ្រួសារ ស្ទឹងត្រែងចំនួន ៤០០គ្រួសារ និងខេត្តកំពង់ស្ពឺចំនួន ០២គ្រួសារ

-បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ជាស្បៀង និងសម្ភារៈផ្សេងៗដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះចំនួន ០៣គ្រួសារ ក្នុងនោះ ខេត្តកំពង់ចាមចំនួន ០១គ្រួសារ កំពតចំនួន ០១គ្រួសារ និងខេត្តប៉ៃលិនចំនួន ០១គ្រួសារ។

-បានស្រង់ស្ថិតិប្រជាជនទីទំលក្រ និងរងគ្រោះមហន្តរាយផ្សេងៗសរុបប្រមាណចំនួន ៧៨គ្រួសារ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៧២គ្រួសារ កំពង់ចាមចំនួន ០៥នាក់ និងខេត្តកំពង់ស្ពឺចំនួន ០១នាក់។

ខ-ការងារជនអនាថា

-បានស្រង់ស្ថិតិជនអនាថាចំនួន ៦២នាក់ ស្រី ២៨នាក់ ក្នុងនោះ រាជធានីភ្នំពេញចំនួន ៣២នាក់ កំពតចំនួន ១៧នាក់ និងខេត្តកំពង់ឆ្នាំងចំនួន ១៣នាក់

-បានស្រង់ស្ថិតិជនរីកលចរិកសរុបចំនួន ៤៧នាក់ ក្នុងនោះ ខេត្តកំពង់ឆ្នាំងចំនួន ៤១នាក់ និងខេត្តកំពតចំនួន ០៦នាក់

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនអនាថាគ្រីក្រគ្មានទីពឹងចំនួន ៧២នាក់ ឲ្យស្នាក់នៅជាអចិន្ត្រៃយ៍ ក្នុងមជ្ឈមណ្ឌលពោធិ៍សែនជ័យ

-បានជួយសង្គ្រោះដល់កុមារអនាថាចំនួន ៣៣នាក់ ក្នុងនោះ ខេត្តបន្ទាយមានជ័យចំនួន ៣១នាក់ និងខេត្ត កោះកុងចំនួន ០២នាក់

-បានផ្សព្វផ្សាយការយល់ដឹងពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពដល់ប្រជាជន តាមរយៈវីឡូ និងកម្ម វិធីផ្សព្វផ្សាយដោយផ្ទាល់ ។

ក-ការទប់ស្កាត់ការរីករាលដាលជំងឺហ៊ីវ អេដស៍

-បានសហការជាមួយអង្គការដៃគូ និងសប្បុរសជននានានាំយកអំណោយ ជាសម្ភារៈ និងបរិក្ខារទៅជួយកុមារ កំព្រាផ្ទុកមេរោគអេដស៍ចំនួន ៤៧នាក់ ក្នុងនោះ ខេត្តកំពង់ចាមចំនួន ៤២នាក់ និងខេត្តកំពតចំនួន ០៥នាក់។

ឃ-ការងារកិច្ចការគ្រួសារ និងយេនឌ័រ

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីទស្សនាទាន ការវិភាគយេនឌ័រ និងផ្សព្វផ្សាយអនុសញ្ញា ស៊ី-ដ ដល់មន្ត្រី មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យសរុបចំនួន ៤៩នាក់

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ

-មន្ទីរ ស.អ.យ ខេត្តកំពតបានផ្សព្វផ្សាយការយល់ដឹងដល់សហគមន៍ ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ បានចំនួន ០៨លើក មានអ្នកចូលរួមសរុបចំនួន ៨០០នាក់។

ខ-ការងារប្រឆាំងការជួញដូរមនុស្ស និងការធ្វើសមាហរណកម្មជនរងគ្រោះ

ខ-១-ការប្រឆាំងការជួញដូរមនុស្ស

-បានចូលរួមកិច្ចប្រជុំ និងសិក្ខាសាលាផ្សេងៗ

-បានរៀបចំកិច្ចប្រជុំជាមួយអង្គការដៃគូ ដើម្បីត្រៀមធនធានជួយដល់មជ្ឈមណ្ឌលសំចត់ដោយប៉ែតសម្រាប់ ត្រីមាសទី៤ ឆ្នាំ២០១៤។

ខ-២-ការងារសមាហរណកម្ម និងកិច្ចការពារជនរងគ្រោះ

-បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គការដៃគូជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សចំនួន ១៨ករណី មកប្រឹក្សាពិគ្រោះយោបល់ អប់រំផ្លូវចិត្ត និងបានបញ្ជូនទៅទទួលសេវាបន្តនៅអង្គការដៃគូ។

ខ-៣-ការងារមណ្ឌលសំចត់ដោយប៉ែត

-ទទួលជនរងគ្រោះដោយសារការជួញដូរ តាមរយៈការធ្វើមាតុភូមិនិរត្តន៍ចំនួន ០១នាក់ និងបានធ្វើសមាហរណ កម្មទៅសហគមន៍វិញ

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ០១នាក់ ដោយទទួលបាន ខោ ២ អាវយឺត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាត់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំជុសធ្មេញ ១ ប្រាសជុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់សម្ភារៈ ១

-តាមដានអតិថិជនចំនួន ០៥ករណី។

២.ការងាររណនិភាពទី ២ អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

ក-ការងារសុខុមាលភាពកុមារ

ក-១-ការងារមជ្ឈមណ្ឌលកុមារអំព្រា និងការថែទាំកុមារ

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រា កុមារពិការ សរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.២៤៤ នាក់។ កុមារកំព្រាសុទ្ធតែទទួលនូវសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឲ្យរៀនសូត្រចំណេះដឹង ទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់ រដ្ឋចំនួន ៣កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលភៀនឃ្លាំង អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០រៀល/ឆ្នាំ មណ្ឌលកម្ពុជា បារាំងហុងគ្រី អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាប ទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពី ការថែទាំក្នុង មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភ ផ្សេងៗ ទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធី ផ្សេងៗ ទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

-ចូលរួមសន្និសីទនៃអ្នកជំនាញសម្រាប់អ្នកដឹកនាំក្នុងវិស័យសុខុមាលភាពកុមារ ក្រោមប្រធានបទ “ការសម្រេច គោលបំណងក្នុងការទុកដាក់កុមារជាអចិន្ត្រៃយ៍តាមរយៈរបកគំហើញថ្មី” នៅសហរដ្ឋអាមេរិក

-បានសហការជាមួយអង្គការមិត្តភាពកម្ពុជាជៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់មន្ត្រី ស.អ.យ ខេត្ត ស្រុក មន្ត្រីបង្គោល គ.ក.ន.ក បុគ្គលិកអង្គការ ចំនួន ០៣ លើក នៅស្រុកមុខកំពូល ដែលមានអ្នកចូលរួមចំនួន ១២០នាក់

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរៀបចំផែនទីមណ្ឌលថែទាំជំនួសចំពោះកុមារដល់មន្ត្រីបង្គោល និង មន្ត្រី ស.អ.យ ទូទាំងស្រុកនៃរាជធានី ខេត្តគោលដៅទាំង ៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ បាត់ដំបង និងខេត្តសៀមរាប

-បានពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ និងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

-បានចុះអភិបាលកិច្ចមន្ត្រីអង្គការ OVC ដើម្បីពង្រឹងការអនុវត្តការងារលើសេវាមូលដ្ឋានផ្តល់ឲ្យកុមារកំព្រា និង កុមារងាយរងគ្រោះ ជាពិសេសកុមាររងគ្រោះ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ ជំងឺអេដស៍

-បានសម្របសម្រួលជូនឪពុកម្តាយធម៌ដែលមានបំណងនាំកូនធម៌ក្នុងស្រុកទៅព្យាបាលជំងឺ និងសម្រាក លំហែនៅក្រៅប្រទេស។

ក-២-ការងារសុំកូនអន្តរប្រទេស

-បានទទួលរបាយការណ៍ស្តីពីការវិវឌ្ឍរបស់កុមារចំនួន ៣៦ករណី ក្នុងនោះ ពីទីភ្នាក់ងារសុំកូនអ៊ីតាលីចំនួន ៣៤ករណី និងពីទីភ្នាក់ងារម៉ាល់តាចំនួន ០២ករណី

-ពិនិត្យ កែសម្រួលគេហទំព័រ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន

-បានពិនិត្យ កែសម្រួលទម្រង់ព័ត៌មានរបស់កុមារ និងអ្នកសុំ

-បានឆ្លើយតបទៅនឹងចម្ងល់របស់ទីភ្នាក់ងារសុំកូនអន្តរប្រទេស និងអាជ្ញាធរសុំកូនអន្តរប្រទេសផ្សេងៗ ពាក់ព័ន្ធនឹង ការងារសុំកូនអន្តរប្រទេស។

ខ-ការងារយុវនីតិសម្បទា

ខ-១-ការអប់រំ ទប់ស្កាត់កុមារ យុវជនប្រព្រឹត្តបទល្មើស និងសេពគ្រឿងញៀន

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាសអន្តរក្រសួងរវាងក្រសួង ស.អ.យ និងក្រសួងសុខាភិបាល ស្តីពីការបន្សាប និងការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នកញៀនគ្រឿងញៀន

-បានពិនិត្យសេចក្តីព្រាងអនុក្រឹត្យ ស្តីពីនីតិវិធី និងវិធានការគ្រប់គ្រងការព្យាបាល និងការស្តារនីតិសម្បទាអ្នក ញៀនគ្រឿងញៀន។

ខ-២-ការការពារអនីតិជន

-មន្ទីរ ស.អ.យ ខេត្តកំពង់ឆ្នាំងបានអប់រំស្តីពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនដល់អនីតិជន ប្រើប្រាស់បំពានសារធាតុញៀនក្នុងពន្ធនាគារចំនួន ១២នាក់

-បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន។

ខ-៣-ការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញបានទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ០៨នាក់ មក អប់រំ កែប្រែ និងបញ្ជូនទៅស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅមណ្ឌលឱកាសខ្ញុំរាជធានីភ្នំពេញ

-ខែវិច្ឆិកា ឆ្នាំ២០១៤ ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀននៅសល់ជាក់ស្តែងនៅក្នុងមណ្ឌល ចំនួន ១០០៩នាក់ ក្នុងនោះ មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ខេត្តបន្ទាយមានជ័យចំនួន ១៥៤នាក់ មណ្ឌលឱកាសខ្ញុំរាជធានី ភ្នំពេញចំនួន ៤១២នាក់ មជ្ឈមណ្ឌលពិភពថ្មីភ្នំសង្ឃឹមខេត្តបាត់ដំបងចំនួន ៨៥នាក់ មជ្ឈមណ្ឌលបញ្ហាការដ្ឋានកងរាជ អាវុធហត្ថខេត្តបាត់ដំបងចំនួន ១០៧នាក់ មជ្ឈមណ្ឌលបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន ១៦៣នាក់ មជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តសៀមរាបចំនួន ៤៧នាក់ និងមជ្ឈមណ្ឌលបញ្ហា ការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន ៤១នាក់។

ខ-៤-ការស្តារនីតិសម្បទាអនីតិជនទំនាស់នឹងច្បាប់

-បានរៀបចំសិក្ខាសាលាស្តីពីការអនុវត្តគម្រោងយុត្តិធម៌សហគមន៍នៅខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ចំនួន ៦៦នាក់

-មន្ទីរ ស.អ.យ ខេត្តស្វាយរៀងបានស្រង់ស្ថិតិអនីតិជនក្នុងពន្ធនាគារចំនួន ១៦នាក់ និងបានធ្វើសមាហរណ កម្មចេញពីពន្ធនាគារចំនួន ០១នាក់។

គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

-ពិនិត្យ កែសម្រួលសេចក្តីព្រាងរបាយការណ៍ឆ្លើយតបទៅនឹងកម្រងសំណួររបស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិពាក់ព័ន្ធរបាយការណ៍ជាតិលើកទី១ និងទី២ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ និងស្តីពីការចូលរួមរបស់កុមារក្នុងជម្លោះប្រដាប់អាវុធ

-បានរៀបចំវេទិកាកុមារ និងអ្នកធ្វើគោលនយោបាយ ដែលមានអ្នកចូលរួមចំនួន ១៥០នាក់

-បាននិងកំពុងរៀបចំព្រឹត្តិបត្រព័ត៌មានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ឆ្នាំ២០១៤

-ធ្វើបច្ចុប្បន្នភាពជាប្រចាំ គេហទំព័រ ក.ជ.ក (www.cncc.gov.kh)

-បានរៀបចំពិធីអបអរសាទរខួបលើកទី២៥ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិកុមារ ក្រោមអធិបតីភាពលោកជំទាវ **ម៉ែន សំអេន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ដែលមានអ្នកចូលរួមចំនួន ៦០០នាក់

-បានរៀបចំកិច្ចប្រជុំគណៈកម្មការផែនការ និងរបាយការណ៍ជាតិស្តីពីកុមារ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងលើកទី១នៃផែនការជាតិអភិវឌ្ឍន៍កុមារ ដែលមានអ្នកចូលរួមចំនួន ៣៩នាក់ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

៣.ការងារអាទិភាពទី៣ អភិវឌ្ឍសុខុមាលភាពជនពិការ

ក-ការងារសុខុមាលភាពជនពិការ

-រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ

-រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការចូលបម្រើការងារ

-បានធ្វើបទឧទ្ទេសនាមក្នុងសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការឆ្លុះបញ្ចាំងការដាក់បញ្ចូលបញ្ហាពិការភាពក្នុងផែនការអភិវឌ្ឍន៍សហគមន៍។

ខ-ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយព្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនពិការបានចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២នាក់ អេឡិចត្រូនិចចំនួន ៤២នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុលទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយការងារជូនជនពិការបានចំនួន ២៨នាក់

-បានទទួលរបាយការណ៍ស្តីពីចំនួនជនពិការចូលបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន ១១ក្រសួងស្ថាប័ន។

គ-ការងារមូលនិធិជនពិការ

-បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីទម្រង់របាយការណ៍ PMS4 នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះសីហនុ

-បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីតួនាទី ភារកិច្ច របស់សាខាមូលនិធិជនពិការរាជធានី ខេត្ត

-បានរៀបចំសិក្ខាសាលា ស្តីពីអនុសញ្ញា ស្តីពីសិទ្ធិជនពិការ

-បានចូលរួមសិក្ខាសាលា ស្តីពីការលើកកម្ពស់សិទ្ធិជនពិការនៃបណ្តាប្រទេសអាស៊ានបូក៣ នៅប្រទេសថៃ

-ធ្វើបច្ចុប្បន្នភាពគេហទំព័រមូលនិធិជនពិការ ដែលមានឈ្មោះថា www.pwdf.gov.kh

-បានដាក់ហិបមូលនិធិជនពិការចំនួន ២២ហិប ក្នុងនោះ ខេត្តតាកែវចំនួន ០៧ហិប និងខេត្តបាត់ដំបងចំនួន ១៥ហិប

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងឈុតអប់រំខ្លី “ការជ្រើសរើសជនពិការចូលបម្រើការងារ”

-បានចុះប្រមូលប្រាក់ពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ទទួលបានថវិកា ប្រាក់ខ្មែរចំនួន ១៦.៣៩៦.៥០០រៀល ប្រាក់ថៃចំនួន ៥០.០៤០បាត ប្រាក់វៀតណាមចំនួន ១៤.០០០ដុង ប្រាក់ចិនចំនួន ១០យ៉ន ប្រាក់អាមេរិកចំនួន ២៩០ដុល្លារ ប្រាក់ឡាវចំនួន ២.០០០គីប ប្រាក់ឥណ្ឌូនេស៊ីចំនួន ១.០០០រូពៀ ប្រាក់ម៉ាឡេស៊ីចំនួន ១២រឹងហ្គីត ប្រាក់ឥណ្ឌូចំនួន ៥០រូពី និងប្រាក់មីយ៉ាន់ម៉ាចំនួន ៥.០០០យ៉ាត។

ក-១-ការផ្តល់សេវាស្តារលទ្ធភាពពលកម្មជនពិការ

-ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បានផ្តល់សេវាស្តារលទ្ធភាពគ្រប់ប្រភេទជនពិការបានចំនួន ៥.២១៩នាក់ ក្នុងនោះ ស្រីចំនួន ២.២៤៣នាក់។ ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក៏បានទទួលការឧបត្ថម្ភជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ

-បានផលិតឧបករណ៍សិប្បនិម្មិត និងរណាបចំនួន ២.២២៥គ្រឿង និងបានបែងចែកចំនួន ២.០០៨គ្រឿង។

ក-១-១-ការស្តារលទ្ធភាពពលកម្មកាយសម្បទា

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ១.៧២៤នាក់ ស្រីចំនួន ៤៥១នាក់ និងជនពិការដោយសារមិនចំនួន ៥៨៣នាក់។

ក-១-២-ការស្តារលទ្ធភាពពលកម្មវេជ្ជសាស្ត្រ

បានផ្តល់សេវាស្រាវជ្រាវស្រុកជូនជនពិការចំនួន ៣.៤៩៥នាក់ ស្រីចំនួន ១.៧៩២នាក់។

៤. ការងារអាទិភាពទី៤ អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

- គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិកសរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៤ សំដៅជួយគ្នាទៅវិញទៅមកនៅតាមសហគមន៍សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំបុណ្យសព និងការលើកកម្ពស់សុខុមាលភាព

- រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា
- ពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់
- ពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

៥. ការងារអាទិភាពទី៥ អភិវឌ្ឍរបបសន្តិសុខសង្គមប្រព្រឹត្តិការណ៍ស៊ីវិល

- បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តចំនួន ៧៩៦នាក់
- បានរៀបចំបែបបទផ្ទេរការគ្រប់គ្រងនិវត្តជនចំនួន ៧៩៦នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ៩៦១នាក់
- បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុកនិវត្តជន និងអ្នកនៅក្នុងបន្ទុកសពនិវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈសរុបចំនួន ៣.៧៦២នាក់
- បានរៀបចំបែបបទលុបសពនិវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៦៧នាក់
- បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ៣៣១នាក់ ក្នុងនោះ និវត្តជនចំនួន ៣៣១នាក់ និងអ្នកនៅក្នុងបន្ទុកសរុបចំនួន ៣៣៤នាក់
- បានពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពជូនសិទ្ធិវន្តនៃ ប.ជ.ស ជាប្រចាំថ្ងៃ និងផ្តល់សលាកបត្រជូនសិទ្ធិវន្តដែលទើបនឹងចូលនិវត្តន៍
- បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៤៧នាក់
- ចុះបើកផ្តល់ឧបត្ថម្ភប្រចាំខែជូននិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិលដល់គេហដ្ឋានចំនួន ៣.៧៧២នាក់
- ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់គេហដ្ឋានចំនួន ១០៨នាក់
- ចុះត្រួតពិនិត្យស្ថានភាពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិបានចំនួន ៤១នាក់
- បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ ប.ជ.ស ដែលមានឈ្មោះថា www.nssfc.gov.kh

៦. ការងារអាទិភាពទី៦ អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

ក- បេឡាជាតិអតីតយុទ្ធជន (ប.ជ.អ)

- បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារ ជាប្រចាំ
- បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងគ្រួសារ ដែលផ្ទេរមកក្រសួង ស.អ.យ
- បានបើកផ្តល់ប្រាក់របបប្រចាំខែវិច្ឆិកា ឆ្នាំ២០១៤ ជូនអតីតយុទ្ធជន
- ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងមហាផ្ទៃចំនួន ៨១នាក់
- បានផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានី ខេត្ត ចំនួន ០៨នាក់
- បានផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជននៅតាមរាជធានី ខេត្តចំនួន ៥៨នាក់ គិតជាទឹកប្រាក់សរុប ២៥៤.៧៤៦.៧០៧៛
- បញ្ចូលបន្ទុករបស់អតីតយុទ្ធជនចំនួន ៨២នាក់
- បានកែសម្រួលប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជនចំនួន ១៥នាក់ ក្នុងនោះ ខេត្តកំពង់ស្ពឺចំនួន ១៤ និងខេត្តកំពង់ធំចំនួន ០១នាក់
- បានចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីសុខុមាលភាពសង្គម និងអភិវឌ្ឍន៍អាស៊ានលើកទី១០ ក្រោមប្រធានបទ “សេវាសង្គមកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងអាស៊ានបន្ទាប់ពីឆ្នាំ២០១៥” នៅទីក្រុងរៀងចំនួនសាធារណរដ្ឋប្រជាមានិតឡាវ។

តារាងកំណត់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ:

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពលី	១៨	២	៥	២១	-	១៨	-	៥៦	៣២៦.០០០៛
២	ជនមរណៈ	៣៤	១	៤	៣៧	-	១០	-	៥២	៣៥២.០០០៛

៣	ជនពិការ	១	-	-	១	-	១	-	២	៩៨០.៩៤០៛
៤	និវត្តជន	១១០	-	-	៩២	-	៥៥	-	១៤៧	៧១.១៨៨.៣៨៩៛
៥	ជនបាត់បង់	-	-	-	-	-	-	-	-	-
សរុប		១២១	៣	៩	១៥១	-	៨៥	-	២៤៧	៧២.៨៣៧.៣២៩៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែ៖

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវកាត់ចេញ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	២៩	២៥	៤៥	៨	-	១៨	-	៩៦	២៩១.២០០៛
២	ជនមរណៈ	១	៣	-	-	-	៧	-	១០	៨០.០០០៛
៣	ជនពិការ	២៨	-	-	៧	-	១៨	-	២៥	៤.៥១៨.១៦៦៛
៤	និវត្តជន	២	-	-	-	-	-	-	-	៧៧២.៧៦០៛
៥	ជនបាត់បង់	-	-	-	-	-	-	-	-	-
សរុប		៦០	២៨	៤៥	១៥	-	៤៣	-	១៣១	៥.៦៦២.១២៦៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

តារាងលុបឈ្មោះអតីតយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពិការ និងមរណៈវិញ៖

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	១៨	-	-	១៧	-	២៩	១	៤៧	៥.៤២៧.៩៣២៛
២	និវត្តជន	៣២	-	-	៣០	-	១៦	-	៤៦	១៣.២៣២.៥៤១៛
៣	ជនបាត់បង់	៣	-	-	៣	-	៣	-	៦	១.១១១.៥១៥៛
សរុប		៥៣	-	-	៥០	-	៤៨	១	៩៩	១៩.៧៧១.៩៨៨៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

ស្ថិតិអតីតយុទ្ធជន និងគ្រួសារ ដែលកំពុងទទួលបានប្រាក់របបសន្តិសុខសង្គមក្នុងខែវិច្ឆិកា ឆ្នាំ២០១៤៖

ល.រ	មុខសញ្ញា	ចំនួន	បន្ទុកដែលត្រូវទទួលបានរបប							ទឹកប្រាក់សរុប
			ឪពុក	ម្តាយ	ប្រពន្ធ	អា.ព្យា	កូន	អ្នកបម្រើ	សរុប	
១	ជនពិការ	២៩.៩៤៣	៩.៣៣៥	១៥.៧៩០	២០.១៦០	៤៧៨	១៧.០៦៨	-	៦២.៨៣១	៤៦១.២២២.០០០៛
២	ជនមរណៈ	៥.០១៧	៩៣៩	១.៦៥៩	៤.១២៣	៤៥	៥.១៦០	-	១១.៩២៦	៨៧.១៣២.០០០៛
៣	ជនពិការ	២៦.៩៦២	-	-	២៣.៦៣១	-	២២.៦៩៤	១.២២៩	៤៧.៥៥៤	១០.១៧៥.០៣៨.០១៩៛
៤	និវត្តជន	២៣.៨៨៨	-	-	២០.៩៧១	-	១៦.៩២១	-	៣៧.៨៩២	១០.៧៣៧.៨៨៦.៨៨៦៛
៥	ជនបាត់បង់	១.៦៧៤	-	-	១.៣៤៥	-	១.៣២១	១២	២.៦៧៨	៥៨៨.៥៩៧.៦៨៨៛
សរុប		៨៧.៥៨៤	១០.២៧៤	១៧.៤៤៩	៧០.២៣០	៥២៣	៦៣.១៦៤	១.២៤១	១៦២.៨៨១	២២.០៤៩.៨៧៦.៥៥៣៛

(ប្រភព៖បេឡាជាតិអតីតយុទ្ធជន)

ខ-ការងារអតីតយុទ្ធជន

-ក្នុងខែវិច្ឆិកា ឆ្នាំ២០១៤នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ២០០សព

-គិតពីឆ្នាំ២០០៨ មកដល់ខែសីហា ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៦.១៨៤សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៤.៧៧៣សព នៅសល់ ១.៤១១សព

-បានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនគ្រួសារសពសមាជិក ស.អ.ក នៅតាមរាជធានី ខេត្ត រដ្ឋបាល ចំនួន ២០០សព

-បានពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះរបស់ ស.អ.ក រាជធានី ខេត្ត និងរៀបចំសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិក ស.អ.ក ចំនួន ៦០សព។

៧.ការងាររេអូភាពទី៧

សិក្សាស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

៨.ការងាររេអូភាពទី៨ អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

១.ការងាររដ្ឋបាល និងបុគ្គលិក

ក.ការងាររដ្ឋបាល

-បានរក្សាទុក និងតម្កល់លិខិតបទដ្ឋានគតិយុត្ត មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់

- បានទទួលលិខិតចូលចំនួន ៤៨៨ច្បាប់ និងបញ្ជូនលិខិតចេញចំនួន ៥២១ច្បាប់
- បានចេញលិខិតបេសកកម្មចំនួន ៧៤៨ដង។

ខ.ការងារបុគ្គលិក

- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៦៦៨នាក់ ស្រី ៥១៤នាក់ (ថ្នាក់ជាតិ ៦៦៩នាក់ និងក្រោមជាតិ ១០០៧នាក់)
- បុគ្គលិកជាប់កិច្ចសន្យាសរុប ៨០៦នាក់ ស្រី ៣២៧នាក់(ថ្នាក់ជាតិ ២៦១នាក់ និងក្រោមជាតិ ៥៤៥នាក់)
- បានរៀបចំប្រឡងផ្ទៃក្នុងប្តូរក្របខ័ណ្ឌមន្ត្រីចំនួន ៧៧

គ.ការងារបៀវត្សរ៍

- រៀបចំប្រាក់បំណាច់តែងតាំងសិបចំនួន ២០នាក់
- រៀបចំបៀវត្សរ៍ជូនមន្ត្រីរាជការរដ្ឋបាលចំនួន ០២នាក់
- ដាក់មន្ត្រីរាជការឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សរ៍ចំនួន ០៧នាក់
- ផ្តាច់បៀវត្សរ៍មន្ត្រីរាជការចំនួន ០១នាក់
- លុបឈ្មោះមន្ត្រីរាជការចំនួន ០២នាក់។

ឃ.ការងារអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច

-បានបញ្ជូនមន្ត្រីរាជការចំនួន ១៧នាក់ ចូលរួមសន្និសីទ សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្សេងៗ។

ង.ការងារផែនការ ស្ថិតិ និងសរុប

-បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ www.mosvy.gov.kh មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ

-បានរៀបចំរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០១៤ និងទិសដៅអនុវត្តបន្ត។

ច.ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់

ក.ការងារបើកផ្តល់

- ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ
- បានបើកផ្តល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ

ខ.ការងារលទ្ធកម្ម ជួសជុល សាលសង់ ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម និងប្រេងឥន្ធនៈ

-បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួង។

គ.ការងារសហប្រតិបត្តិការអន្តរជាតិ រេស៊ីល និងពិធីការ

-បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ចំនួន ០២គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១២៦ ដែលមានថវិកាសរុបចំនួន ១៣៧.៤៣៦.៧៩៥.៩១ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ៤៧អង្គការ មានគម្រោងទឹកប្រាក់សរុបចំនួន ៥៦.៥១៧.១៧៨.៥៩ដុល្លារសហរដ្ឋអាមេរិក និងអង្គការចំនួន ៩៦ បានផុតសុពលភាពកិច្ចព្រមព្រៀង

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ១០ដង។

ឃ.ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង

-បានចុះធ្វើអធិការកិច្ចការអនុវត្តការងាររបស់មន្ទីរ ស.អ.យ រាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីពិនិត្យ កែលម្អការអនុវត្តកូនាទី ភារកិច្ច របស់មន្ទីរ។

II-ទិសដៅអនុវត្តបន្ត

១.អភិវឌ្ឍសុខុមាលភាពសម្រាប់ជនខ្សោរ និងនាយខ្សោរ និងកិច្ចការគ្រួសារ

- ស្រង់ស្ថិតិប្រជាជនរងគ្រោះនិងងាយរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់
- បន្តដោះស្រាយបញ្ហាជនអនាថា ទប់ស្កាត់ការហូរចូលនៃជនអនាថាមកទីក្រុង ទីប្រជុំជន ឬឆ្លងដែនទៅប្រទេសជិតខាង និងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព
- ប្រមូលទិន្នន័យជនរងគ្រោះ រងផលប៉ះពាល់ដោយសារមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាចសហារផ្សេងៗ
- បន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ទស្សនាទាន ការវិភាគយេនឌ័រ និងផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ ដល់មន្ត្រីបង្គោល

-បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បន្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជំរុញការស្តារនីតិសម្បទា ទទួល ធ្វើសមាហរណកម្ម ប៉ាន់ប្រមាណ គ្រួសារ និងតាមដាន

-បន្តការធ្វើមាតុភូមិនិរុត្តន៍ជនរងគ្រោះដោយសារការជួញដូរមនុស្សមកពីប្រទេសថៃ ប្រទេសវៀតណាម និង ប្រទេសផ្សេងៗទៀត

-បោះពុម្ព និងផ្សព្វផ្សាយប្រកាសលេខ ១២៧៤ ស.អ.យ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ស្តីពីបទដ្ឋាន អប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល

-ពិនិត្យ កែសម្រួល និងជំរុញអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និង ការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សទៅគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបអំពើជួញដូរ ការរត់ពន្ធ ការ ធ្វើអាជីវកម្មផ្លូវភេទ លើស្ត្រី និងកុមារ (ប.ជ.រ.ព.ក)

-បន្តផ្សព្វផ្សាយបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារជួញដូរមនុស្សដល់អ្នកផ្តល់សេវា និងក្រុមប្រឹក្សាយុវ សង្កាត់

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារជនរងគ្រោះ និងការថែទាំជនរងគ្រោះនៅក្នុងមជ្ឈមណ្ឌល

-បន្តអនុវត្តសកល្បងសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅរាជធានីខេត្តចំនួនទៀត គឺ រាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម និងខេត្តស្វាយរៀង។

២.អតិថិជនសុខុមាលភាពកុមារ និងយុវនីតិសម្បទា

-បន្តចេញប្រកាសបញ្ជូនបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រាបស់រដ្ឋ និងអង្គការ និងផ្សព្វផ្សាយអំពីទម្រង់ ក្នុងការបញ្ជូនបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

-បន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ទូទាំងឃុំ សង្កាត់ នៅខេត្តកណ្តាល

-គ្រៀមសាកល្បងបញ្ជូនទិន្នន័យរបស់កុមារក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ

-បន្តរៀបចំកែសម្រួលសៀវភៅផ្គត់ផ្គង់ស្តីពីសុំកូនអន្តរប្រទេសជាភាសាខ្មែរ និងអង់គ្លេស

-រៀបចំបោះពុម្ពកម្រងឯកសារ បទដ្ឋានគតិយុត្តនានារបស់រដ្ឋបាលសុំកូនអន្តរប្រទេស

-បន្តបកប្រែ ពិនិត្យ កែសម្រួល និងបោះពុម្ពសៀវភៅមគ្គុទេសក៍អនុវត្តលេខ ២

-ពិនិត្យសំណង់ឯកសារពាក្យសុំរបស់ភ្នាក់ងារអីតាលីដែលមានបំណងសុំអាជ្ញាប័ណ្ណពីអាជ្ញាធរកណ្តាលសុំ កូនអន្តរប្រទេសនៃព្រះរាជាណាចក្រកម្ពុជា

-បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់នឹង ច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅក្នុងមជ្ឈ មណ្ឌលរដ្ឋ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទល្មើសនៅ មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិ សម្បទាភាពញៀនគ្រឿងញៀន

-រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលមានអាយុចាប់ពី ៣ (បី) ឆ្នាំឡើងទៅ

-បន្តចេញប្រកាសបញ្ជូនបញ្ជូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំង គ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការបន្ស្រាប និងការព្យាបាលទាំងផ្លូវកាយ និងផ្លូវចិត្តដល់អ្នក ញៀនគ្រឿងញៀន

-គ្រៀមរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីរបស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀន

- បន្តផ្តល់សេវាបញ្ជូនអ្នកញៀនគ្រឿងញៀនទៅរកសេវាសុខភាព និងស្តារនីតិសម្បទា
- បន្តបណ្តុះបណ្តាលអ្នកញៀនគ្រឿងញៀនឲ្យចេះទៅរកសេវាសុខភាព និងស្តារនីតិសម្បទា
- រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារដើម្បីពិនិត្យកែសម្រួលសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍

កុមារ

- រៀបចំផែនការប្រតិបត្តិ និងផែនការថវិកាប្រចាំឆ្នាំ២០១៥-២០១៦
- ត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយសូចនាករសិទ្ធិកុមារ
- រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីសិទ្ធិកុមារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីគោលការណ៍ណែនាំ និងក្រមសីលធម៌កិច្ចការពារកុមារ។

៣-អភិវឌ្ឍសុខុមាលភាពជនពិការ

ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្របតាមគោលនយោបាយជាតិស្តីពីជនពិការ

- បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍
- បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ
- បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ
- ពង្រឹងសេវាភាសាសញ្ញា និងអក្សរស្នាម តាមប្រព័ន្ធព័ត៌មានវិទ្យា និងពង្រឹងពង្រីកចលនាភីឡា សិល្បៈជនពិការ
- ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ
- បន្តជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា ពិសេសនៅថ្នាក់ក្រោមជាតិ
- បន្តពង្រីកការដាក់ហិបមូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត
- បន្តរៀបចំឈុតអប់រំខ្លីពាក់ព័ន្ធនឹងពិការភាព
- ជំរុញអនុវត្តរបបគោលនយោបាយឧបត្ថម្ភជនពិការធ្ងន់ធ្ងរ និងក្រីក្រនៅតាមសហគមន៍
- បន្តចេញប្រកាសតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ នៅតាមបណ្តាខេត្ត

ផ្សេងទៀត។

៤-អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់
 ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត

- បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់
- បន្តរៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា
- បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សចាស់ឲ្យកាន់តែប្រសើរឡើង។

៥-អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

បន្តចេញប្រកាសដាក់ឲ្យចូលនិវត្តន៍មន្ត្រីរាជការស៊ីវិលដែលផ្ទេរមកក្រសួង ស.អ.យ
 បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស ដែលទើបចូលនិវត្តន៍ និងអ្នកនៅក្នុងបន្ទុកថ្មី ដើម្បីបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ

- បន្តសហការរៀបចំប្រកាសអន្តរក្រសួង រវាងក្រសួងអាណាព្យាបាលនៃ ប.ជ.ស ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- រៀបចំសាខា ប.ជ.ស គ្រប់ក្រុង ស្រុក ខណ្ឌ
- បន្តសេវាបើកផ្តល់របបសន្តិសុខសង្គមប្រចាំខែតាមប្រព័ន្ធធនាគារជូនសិទ្ធិវន្តនៃ ប.ជ.ស នៅគ្រប់រាជធានី ខេត្ត ឲ្យបានទាន់ពេលវេលា

ពង្រឹង និងអភិវឌ្ឍគ្រឹះស្ថាន ប.ជ.ស ដើម្បីបម្រើសេវារបបសន្តិសុខសង្គមសម្រាប់សិទ្ធិវន្តនៃ ប.ជ.ស ដោយបន្តអនុវត្តរចនាសម្ព័ន្ធរដ្ឋបាល និងការប្រព្រឹត្តទៅរបស់ ប.ជ.ស។

៦-អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

- បន្តចេញប្រកាសផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
- បន្តកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ
- ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ

-ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

-ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញា ដែលធ្វើបច្ចុប្បន្នភាពហើយមិនមកបើកប្រាក់ពីធនាគារ

-បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលនៅសេសសល់ និងអតីតយុទ្ធជនថ្មី ដែលទើបផ្ទេរមកពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបើកផ្តល់របបគោលនយោបាយតាមប្រព័ន្ធធនាគារ

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់ ប.ជ.អ

-បន្តទទួល ពិនិត្យ និងរៀងរៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមណាសគ្រោះ

-ពង្រឹងការអនុវត្តបេឡាមណាសគ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

-ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ

-ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែលត្រូវទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌។

៧. សិក្សា ស្រាវជ្រាវប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

-ជំរុញឲ្យមានការសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា

-រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តតាមទ្រព្យសម្បត្តិ

៨. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

-បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

-បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ ប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗជូនមន្ត្រីរាជការស៊ីវិល

-ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឲ្យបានហ្មត់ចត់

-ផ្តល់ព័ត៌មានដល់មន្ត្រីរាជការគ្រប់អង្គភាពដែលដល់អាយុចូលនិវត្តន៍ក្នុងឆ្នាំ២០១៥

-ជំរុញសុំការពិនិត្យ និងឯកភាពលើរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ ពី គ.ជ.អ.ប

-បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុងគេហទំព័ររបស់ក្រសួង (www.mosvy.gov.kh)

-ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព

-ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបញ្ជីគណនេយ្យ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

-បន្តអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ

-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាពការងាររបស់អង្គការ

-ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ

-បន្តចុះធ្វើអធិការកិច្ចតាមមន្ទីរ ស.អ.យ រាជធានី ខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

រាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៤

លោកជំទាវ



វង សុតិ